

“ATENCIÓN: si habla (Español), tendrá disponibles servicios de asistencia de idiomas sin costo. Si siente que necesita estos servicios, consulte a su recepcionista, residente o practicante en odontología”.

“注意：如果您说（中文），则可向您提供免费的语言援助服务。如果您觉得您需要此等服务，请告知您的学生牙科医生、住院医生或前台接待员”

"تنبيه: إذا كنت تتحدث اللغة العربية، فإن الخدمات المساعدة للغات متوفرة لك مجاناً. إذا شعرت بأنك في حاجة إلى هذه الخدمات رجاء طلب تلك الخدمة من طبيب الأسنان الطالب أو المقيم أو موظف الاستقبال."

«ВНИМАНИЕ! Если ваш родной язык не русский, вы можете воспользоваться бесплатными переводческими услугами. Если вы считаете, что вам нужны такие услуги, обратитесь с вопросом о них к студенту стоматологического факультета, жильцу кампуса или к администратору».

“โปรดทราบ: หากคุณพูดภาษาไทย เรายินับริการความช่วยเหลือทางภาษาโดยไม่มีค่าใช้จ่ายให้กับคุณ หากคุณรู้สึกว่าจำเป็นต้องบริการเหล่านี้ โปรดสอบถามกับนักศึกษาคณะทันตแพทย์ของคุณ แพทย์ประจำบ้าน หรือพนักงานต้อนรับ

“សូមមើលទីនេះ ៖ បើអ្នកនិយាយភាសាខ្មែរ យើងខ្ញុំមានផ្តល់ជូនសេវាកម្មបកប្រែភាសាដល់អ្នកដោយឥតគិតថ្លៃ ។ បើអ្នកគិតថា ចង់ប្រើសេវាកម្មនេះ សូមប្រាប់សិស្សទទួលពេទ្យ អ្នកស្នាក់នៅ ឬអ្នកទទួលភ្ញៀវឲ្យបានដឹង” ។

«توجه: اگر به زبان فارسی صحبت می‌کنید، خدمات زبانی به صورت رایگان برای شما موجود است. اگر احساس می‌کنید که به این خدمات نیاز دارید، لطفاً از دانشجوی دندانپزشکی، رزیدنت، یا مسئول پذیرش خود، درباره نحوه دریافت این خدمات سؤال کنید.»

「注記：（日本語）をお話しの場合、無償で言語補助サービスをご利用いただけます。サービスの利用をご希望の場合、学生の歯科医、寮生または受付までお申し出ください。」

«ՈՒՇԱԴՐՈՒԹՅՈՒՆ. Եթե խոսում եք հայերեն լեզվով, լեզվի աջակցման ծառայությունն անվճար հասանելի է Ձեզ: Եթե զգում եք, որ այդ ծառայության կարիքն ունեք, հարցրեք Ձեր ուսանողական աստիճանային, ռեզիդենտին կամ ընդունարանի աշխատողին»:

"कृपया ध्यान दें : यदि आप हिंदी बोलते हैं तो आपके लिए भाषा सहायता सेवा नि:शुल्क उपलब्ध है. यदि आपको लगता है कि आपको इस सेवा की आवश्यकता है तो कृपया अपने विद्यार्थी चिकित्सक, निवासी चिकित्सक या स्वागतकर्मी (रिसेप्शनिस्ट) से कहें."

“ਕਿਰਪਾ ਕਰਕੇ ਧਿਆਨ ਦੇਵੋ : ਜੇਕਰ ਤੁਸੀਂ ਪੰਜਾਬੀ ਬੋਲਦੇ ਹੋ ਤਾਂ ਤੁਹਾਡੇ ਲਈ ਮੁਫਤ ਵਿਚ ਭਾਸ਼ਾ ਸੇਵਾ ਉਪਲਬਧ ਹੈ। ਜੇਕਰ ਤੁਹਾਨੂੰ ਲੱਗਦਾ ਹੈ ਕਿ ਤੁਹਾਨੂੰ ਇਸ ਸੇਵਾ ਦੀ ਜ਼ਰੂਰਤ ਹੈ ਤਾਂ ਕਿਰਪਾ ਕਰਕੇ ਆਪਣੇ ਵਿਦਿਆਰਥੀ ਚਿਕਿਤਸਕ, ਨਿਵਾਸੀ ਚਿਕਿਤਸਕ ਜਾਂ ਸੁਆਗਤ ਕਰਮੀ (ਰਿਸੈਪਸ਼ਨਿਸਟ) ਨਾਲ ਗੱਲ ਕਰੋ।”

“주의:(한국어)를 사용하는 경우 무료 언어 지원 서비스가 제공됩니다. 이러한 서비스가 필요한 경우 치대 학생, 수련의 또는 접수 담당자에게 문의해 주십시오.”

“ATENSYON: kung nagsasalita kayo ng Tagalog, ang mga serbisyo sa tulong sa wika, libre, ay mapapakinabangan ninyo. Kung sa pakiramdam ninyo ay kailangan ninyo ang mga serbisyong ito, mangyaring magtanong sa inyong estudyante ng dentistry, sa residente o sa receptionist”.

"CEEB TOOM: yog tias koj hais lus Hmoob, kev pab txhais lus, dawb tsis them nyiaj, muab los rau koj. Yog tias koj xav tias koj yuav kev pab txhais lus thov nug tus kws kawm ntawv kho hniav, tus nyob kho mob, los tus txais siab dawb paug rau kev pab."

“CHÚ Ý: nếu quý vị nói tiếng Việt, dịch vụ trợ giúp ngôn ngữ được cung cấp miễn phí cho quý vị. Nếu quý vị thấy cần các dịch vụ này, vui lòng yêu cầu sinh viên nha khoa, bác sĩ thực tập hoặc lễ tân của mình”